



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២០២ ២០២១ សហវ. ២០២១

ប្រកាស

ស្តីពី

ការផ្តល់អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច

- បានឃើញ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញ អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ ស្តីពីការធានារ៉ាប់រង
- យោង តាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី១

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ ១._

ប្រកាសនេះមានគោលបំណង ផ្តល់នីតិសម្បទាដល់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឱ្យធ្វើសកម្មភាពធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្កើតនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច។

ប្រការ ២._

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពអាជីវកម្មធានារ៉ាប់រងខ្នាតតូចទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៣._

វាក្យសព្ទដែលប្រើប្រាស់ក្នុងប្រកាសនេះ មាននិយមន័យដូចតទៅ៖

- **ក្រសួង** សំដៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- **ក្រុមហ៊ុន** សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលមានសិទ្ធិធ្វើអាជីវកម្មធានារ៉ាប់រងខ្នាតតូចស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- **សាខាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចក្នុងស្រុក** សំដៅដល់សាខារបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលបានទទួល អាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច នៅបណ្តាធានី ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
- **នីតិបុគ្គលប្រតិបត្តិ** សំដៅដល់នីតិបុគ្គលដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
- **ក្រុមហ៊ុនបុត្រសម្ព័ន្ធ** សំដៅដល់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនដែលគ្រប់គ្រងដោយក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនផ្សេងទៀត ដែលជា “ក្រុមហ៊ុនមេ”។
 - ក). បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសហកម្មសិទ្ធិគឺក្រុមហ៊ុនសហកម្មសិទ្ធិមេនោះកាន់កាប់អត្ថប្រយោជន៍ភាគច្រើននៃអត្ថប្រយោជន៍របស់បុត្រសម្ព័ន្ធនោះ។
 - ខ). បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមូលធនគឺក្រុមហ៊ុនមូលធនមេនោះ ត្រូវកាន់កាប់ភាគច្រើននៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន។

ជំពូកទី ២

ការផ្តល់អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច

ប្រការ ៤._

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែជានីតិបុគ្គលប្រតិបត្តិក្នុងទ្រង់ទ្រាយជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងត្រូវមានសមាសភាពភាគទុនិកយ៉ាងតិចចំនួន ០៣ (បី) ។

ប្រការ ៥._

បុគ្គលដែលមានបំណងប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូចជាក្រុមហ៊ុនបង្កើតថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូចមកក្រសួង។ មុននឹងស្នើសុំអាជ្ញាបណ្ណ បុគ្គលត្រូវស្នើសុំការអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំការអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច
- ឯកសារសិក្សាសមិទ្ធិលទ្ធភាពនៃទីផ្សារធានារ៉ាប់រងខ្នាតតូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ផែនការអាជីវកម្មរយៈពេល ០៥ (ប្រាំ) ឆ្នាំ
- សេចក្តីព្រាងលក្ខន្តិកៈក្រុមហ៊ុនដែលនឹងបង្កើត
- ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ភាគទុនិក៖ ជាបុគ្គល ត្រូវផ្តល់លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណថតចម្លង ឬជានីតិបុគ្គល ត្រូវផ្តល់ឯកសារគតិយុត្តអំពីអាជីវកម្ម និងអាយុជ្រាន់ទីស្នាក់ការកណ្តាល
- ឯកសារថតចម្លង បញ្ជាក់អំពីតុលាការឱ្យរបស់បុគ្គល ដែលត្រូវតែងតាំងជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល។ ឯកសារមានជាអាទិ៍៖ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណថតចម្លង ប្រវត្តិរបស់រដ្ឋប្បវេណីបទពិសោធន៍ការងារ និងការសិក្សាដោយភ្ជាប់សញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញ
- ឯកសារបញ្ជាក់នាមករណ៍បម្រុងទុករបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។

ក្រោយពីពិនិត្យ និងវាយតម្លៃលើឯកសារតម្រូវខាងលើ ក្រសួងមានសិទ្ធិសម្រេចចេញលិខិតអនុញ្ញាតជាគោលការណ៍ ឬបដិសេធលើសំណើសុំក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់គ្រាន់។ ក្រសួងចេញជូនលិខិតអនុញ្ញាតជាគោលការណ៍នេះ សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងបន្តនីតិវិធីផ្សេងៗទៀតតាមការចាំបាច់។

ប្រការ ៦._

បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច និងបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដែលចុះហត្ថលេខាដោយប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលសិទ្ធិប្រទានពីក្រុមប្រឹក្សាភិបាល
- សាលាកប័ត្រព័ត៌មានក្រុមហ៊ុន ដែលបានបំពេញ និងចុះហត្ថលេខាដោយប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលសិទ្ធិប្រទានពីក្រុមប្រឹក្សាភិបាល
- លិខិតអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដែលចេញដោយក្រសួង
- លក្ខន្តិកៈ និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនក្នុងទ្រង់ទ្រាយជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
- ឯកសារអំពីរចនាសម្ព័ន្ធ និងសមាសភាពគណៈគ្រប់គ្រង
- ឯកសារអំពីគោលការណ៍ធានារ៉ាប់រងបន្ត
- ឯកសារអំពីគោលការណ៍អភិបាលកិច្ច
- ឯកសារអំពីគោលការណ៍ណែនាំគណនេយ្យ
- ឯកសារអំពីគោលការណ៍ណែនាំស្តីពីការកំណត់តម្លៃ និងហានិភ័យ
- ឯកសារអំពីគោលការណ៍ណែនាំស្តីពីការទប់ស្កាត់ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- ឯកសារអំពីគោលការណ៍ណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងហានិភ័យផ្សេងទៀត
- ឯកសារបញ្ជាក់ដើមទុនអប្បបរមា
- ឯកសារបញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- បណ្ណប៉ាតង់ ឬបង្កាន់ដៃបង់ប្រាក់ពន្ធប៉ាតង់ ថតចម្លង
- កិច្ចសន្យាជួលទីតាំង ឬបណ្ណកម្មសិទ្ធិ ថតចម្លង ដោយមានបញ្ជាក់នីត្យានុកូលភាពពីសាលារាជធានី ខេត្ត
- លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្មពីអាជ្ញាធរមូលដ្ឋាន
- ឯកសារថតចម្លង បញ្ជាក់អំពីគុណវុឌ្ឍិរបស់បុគ្គលដែលត្រូវតែងតាំងជា អគ្គនាយក និងអ្នកជំនាញគណនាហានិភ័យ និងបុព្វលាភធានារ៉ាប់រង មានជាអាទិ៍៖ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណប្រវត្តិរបស់រដ្ឋប័ណ្ណបទពិសោធន៍ការងារ ការសិក្សា ដោយភ្ជាប់សញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញដោយមានការបញ្ជាក់ពីក្រុមហ៊ុន និងព្រឹត្តិបត្រថ្កោលទោសច្បាប់ដើម ឬថតចម្លងដោយមានបញ្ជាក់ពីសារការី។

ក្រោយពីពិនិត្យ និងវាយតម្លៃលើឯកសារតម្រូវខាងលើ ក្រសួងមានសិទ្ធិសម្រេចចេញអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច ឬបដិសេធសំណើសុំអាជ្ញាបណ្ណក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់គ្រាន់។

ប្រការ ៧._

បុគ្គលដែលមានបំណងប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខាក្រុមហ៊ុនបរទេស ត្រូវផ្តល់ឯកសារដូចមានចែងក្នុងប្រការ៥ និងប្រការ៦ និងត្រូវបន្ថែមឯកសារដូចខាងក្រោម៖

១. សំណើសុំការអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច

- លិខិតស្នើសុំការអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដែលចុះហត្ថលេខាដោយប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលសិទ្ធិប្រទានពីក្រុមប្រឹក្សាភិបាល
- ព័ត៌មានអំពីប្រវត្តិសង្ខេបនៃក្រុមហ៊ុនមេ ឬក្រុមហ៊ុនពាក់ព័ន្ធ
- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនពាក់ព័ន្ធសម្រាប់រយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ តាមការចាំបាច់
- ព័ត៌មានស្តីពីចំណាត់ថ្នាក់របស់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងប្រទេសដើម និងក្នុងសកលលោកដោយមានការវាយតម្លៃរបស់ភ្នាក់ងារចាត់ថ្នាក់ ដែលទទួលស្គាល់ជាអន្តរជាតិ
- ឯកសារអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនពាក់ព័ន្ធ។

២. សំណើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច

- លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណប្រកបអាជីវកម្ម របស់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនពាក់ព័ន្ធ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើម
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមេ ឬក្រុមហ៊ុនពាក់ព័ន្ធ អនុញ្ញាតឱ្យប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូចក្នុងព្រះរាជាណាចក្រកម្ពុជា
- លិខិតអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើម ឱ្យប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីពិនិត្យ និងវាយតម្លៃលើឯកសារតម្រូវខាងលើ ក្រសួងមានសិទ្ធិសម្រេចចេញអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច ឬបដិសេធលើសំណើសុំអាជ្ញាបណ្ណក្នុងរយៈពេល និងតាមលក្ខខណ្ឌដូចបានកំណត់ក្នុងប្រការ៥ និងប្រការ៦។

ប្រការ ៨._

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចជាបុត្រសម្ព័ន្ធដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាបណ្ណបណ្តោះអាសន្នអាជីវកម្មធានារ៉ាប់រងខ្នាតតូច ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូចមកក្រសួង ឱ្យបានមុនរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន នៃថ្ងៃផុតសុពលភាពអាជ្ញាបណ្ណបណ្តោះអាសន្នអាជីវកម្មធានារ៉ាប់រងខ្នាតតូចរបស់ក្រុមហ៊ុន ដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចុះហត្ថលេខាដោយប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលសិទ្ធិប្រទានពីក្រុមប្រឹក្សាភិបាល
- សាលាកប័ត្រព័ត៌មានក្រុមហ៊ុន ដែលបានបំពេញ និងចុះហត្ថលេខាដោយប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលសិទ្ធិប្រទានពីក្រុមប្រឹក្សាភិបាល
- ច្បាប់ថតចម្លងអាជ្ញាបណ្ណបណ្តោះអាសន្នអាជីវកម្មធានារ៉ាប់រងខ្នាតតូច (សន្លឹកអាជ្ញាបណ្ណដើម និងត្រូវយកមកប្តូរនៅពេលផ្តល់ជូនអាជ្ញាបណ្ណថ្មី)
- ឯកសារអំពីផែនការអាជីវកម្មរយៈពេល ០៣ (បី) ឆ្នាំ
- ឯកសារបញ្ជាក់ការបង់កម្រៃអាជ្ញាបណ្ណប្រចាំឆ្នាំ
- បណ្ណប៉ាតង់ប្រចាំឆ្នាំក្រោយគេបំផុត

ក្នុងករណីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចជាបុត្រសម្ព័ន្ធ ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាក្រុមអាជ្ញាបណ្ណបណ្តោះអាសន្នអាជីវកម្មធានារ៉ាប់រងខ្នាតតូច បាន ឬមិនបានស្នើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូចក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន បន្ទាប់ពីថ្ងៃផុតសុពលភាពនៃអាជ្ញាបណ្ណបណ្តោះអាសន្ន ត្រូវទទួលពិន័យអន្តរការណ៍ក្នុងប្រកាសនេះ ហើយផុតរយៈពេលកំណត់នេះ ត្រូវចាត់ទុកថាក្រុមហ៊ុនធ្វើអាជីវកម្មធានារ៉ាប់រងខ្នាតតូចដោយគ្មានអាជ្ញាបណ្ណ និងត្រូវទទួលទោសតាមច្បាប់ស្តីពីការធានារ៉ាប់រង។

ប្រការ ៩._

អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូចមានសុពលភាពអចិន្ត្រៃយ៍ចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ ដោយក្រុមហ៊ុនត្រូវបង់កម្រៃអាជ្ញាបណ្ណជារៀងរាល់ឆ្នាំ។ អាជ្ញាបណ្ណនេះមិនអាចផ្ទេរ ឬ លក់បានឡើយ។

ប្រការ ១០._

ក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិបង្កើតសាខាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចក្នុងស្រុក ដោយត្រូវស្នើសុំវិញ្ញាបនបត្រសាខាមកក្រសួង។ មុននឹងស្នើសុំបង្កើតសាខាណាមួយ ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតជាគោលការណ៍ប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូចរបស់សាខានោះដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំការអនុញ្ញាតជាគោលការណ៍បង្កើតសាខាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចក្នុងស្រុក
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- ឯកសារអំពីការសិក្សាសមិទ្ធិលទ្ធភាពនៃទីផ្សាររបស់សាខាក្រុមហ៊ុន
- ឯកសារអំពីផែនការអាជីវកម្មរយៈពេល ០៣ (បី) ឆ្នាំ

ក្រោយពីពិនិត្យ និងវាយតម្លៃលើឯកសារតម្រូវខាងលើ ក្រសួងមានសិទ្ធិសម្រេចចេញការអនុញ្ញាតជាគោលការណ៍ ឬបដិសេធលើសំណើសុំក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារ គ្រប់គ្រាន់។ ក្រសួងចេញជូនលិខិតអនុញ្ញាតជាគោលការណ៍នេះ សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងបន្តនីតិវិធីផ្សេងៗទៀតតាមការចាំបាច់។

ប្រការ ១១._

បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ និង បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ត្រូវស្នើសុំវិញ្ញាបនបត្រសាខាឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំវិញ្ញាបនបត្រសាខា ដែលចុះហត្ថលេខាដោយប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាល ដែល ទទួលសិទ្ធិប្រទានពីក្រុមប្រឹក្សាភិបាល
- លិខិតអនុញ្ញាតជាគោលការណ៍ក្នុងការបង្កើតសាខាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចក្នុងស្រុក ដែលចេញ ដោយក្រសួង
- ឯកសារថតចម្លង បញ្ជាក់អំពីតុល្យវិធានរបស់បុគ្គលដែលត្រូវតែងតាំងជាប្រធានសាខា មានជាអាទិ៍៖ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ថតចម្លង ប្រវត្តិរបស់រដ្ឋប័ណ្ណបញ្ជីបទពិសោធន៍ការងារ ការសិក្សា ដោយភ្ជាប់សញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញ ដោយមានការបញ្ជាក់ពីក្រុមហ៊ុន និងព្រឹត្តិបត្រថ្កោលទោស ច្បាប់ដើម ឬថតចម្លងដោយមានបញ្ជាក់ពីសារការី
- កិច្ចសន្យាជួលទីតាំង ឬប័ណ្ណកម្មសិទ្ធិ ថតចម្លង ដោយមាននិព្វានកម្មពីសាលារាជធានី ខេត្ត
- ប័ណ្ណប៉ាតង់ និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្មពីអាជ្ញាធរមូលដ្ឋាន
- ឯកសារអំពីរចនាសម្ព័ន្ធ និងសមាសភាពគណៈគ្រប់គ្រងសាខាក្រុមហ៊ុន។

ក្រោយពីពិនិត្យ និងវាយតម្លៃលើឯកសារតម្រូវខាងលើ ក្រសួងមានសិទ្ធិសម្រេចចេញវិញ្ញាបនបត្រសាខាក្រុមហ៊ុន ឬបដិសេធលើសំណើសុំ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំ ដែលមាន សំណុំឯកសារគ្រប់គ្រាន់។

ប្រការ ១២._

វិញ្ញាបនបត្រសាខាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចក្នុងស្រុកមានសុពលភាពអចិន្ត្រៃយ៍ដោយក្រុមហ៊ុន ត្រូវបង់ កម្រៃវិញ្ញាបនបត្រសាខាជារៀងរាល់ឆ្នាំ ។ វិញ្ញាបនបត្រនេះមិនអាចផ្ទេរ ឬ លក់បានឡើយ។

ប្រការ ១៣._

ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតជាមុនពីក្រសួង រាល់ពេល ផ្លាស់ប្តូរ ឬកែប្រែនាមករណ៍ ឬព័ត៌មានអាសយដ្ឋាន ឬសមាសភាពភាគទុនិក និងក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចក្នុងស្រុក។

ជំពូកទី ៣

កម្រៃអាជ្ញាបណ្ណ និងសោហ៊ុយពារកំនួន

ប្រការ ១៤._

ក្រុមហ៊ុនត្រូវបង់កម្រៃអាជ្ញាបណ្ណប្រចាំឆ្នាំ ចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ចូលគណនីទោលរតនាគារ ជាប្រាក់រៀល នៅធនាគារជាតិនៃកម្ពុជា ឬគណនីរបស់ធនាគារដៃគូ។

ក្រុមហ៊ុនត្រូវបង់កម្រៃវិញ្ញាបនបត្រប្រចាំឆ្នាំ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ចូលគណនីទោលរតនាគារ ជាប្រាក់រៀល នៅធនាគារជាតិនៃកម្ពុជា ឬគណនីរបស់ធនាគារដៃគូ។

ប្រការ ១៥._

ក្រុមហ៊ុនត្រូវបង់កម្រៃអាជ្ញាបណ្ណ ឬកម្រៃវិញ្ញាបនបត្រប្រចាំឆ្នាំ យ៉ាងយូរថ្ងៃទី៧ ខែមករា ដើមឆ្នាំប្រតិបត្តិការអាជីវកម្ម។

ប្រការ ១៦._

ក្រុមហ៊ុនត្រូវបង់ប្រាក់ភាគទាន ០,៥ (សូន្យក្បៀសប្រាំ) ភាគរយ នៃបុព្វលាភដុល ជាប្រចាំខែ ចូលមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឱ្យបានមុនថ្ងៃទី ១៥ នៃខែបន្ទាប់។

ជំពូកទី ៤

ពិន័យអន្តរការណ៍

ប្រការ ១៧._

ត្រូវពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ឬក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចជាបុត្រសម្ព័ន្ធ ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាបណ្ណបណ្តោះអាសន្នអាជីវកម្មធានារ៉ាប់រងខ្នាតតូចណាដែលបាន ឬមិនបានស្នើសុំអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងខ្នាតតូច ក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិនបន្ទាប់ពីថ្ងៃផុតសុពលភាពនៃអាជ្ញាបណ្ណបណ្តោះអាសន្ន ដូចមានចែងក្នុងប្រការ ៨ នៃប្រកាសនេះ ដូចខាងក្រោម៖

- ចំពោះករណីយឺតចាប់ពី ០១ (មួយ) ថ្ងៃ ដល់ ០៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ ត្រូវពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ក្នុងមួយថ្ងៃ និងត្រូវស្នើសុំជាបន្ទាន់
- ចំពោះករណីយឺតចាប់ពី ០៤ (បួន) ថ្ងៃ ដល់ ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ត្រូវពិន័យជាប្រាក់ចំនួន

៤ ០០០ ០០០ (បួនលាន) រៀល ក្នុងមួយថ្ងៃ និងត្រូវស្នើសុំជាបន្ទាន់

- ចំពោះករណីយឺតចាប់ពី ០៨ (ប្រាំបី) ថ្ងៃ ដល់ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ក្រុមហ៊ុនត្រូវទទួលទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រង

ប្រការ ១៨._

ត្រូវពិន័យអន្តរការណ៍ជាទឹកប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀល ទៅ ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) រៀល ក្នុង ១ (មួយ) ករណី និងត្រូវស្នើសុំមកក្រសួងជាបន្ទាន់ ចំពោះក្រុមហ៊ុនណាដែលមិនបំពេញកាតព្វកិច្ចស្នើសុំមកក្រសួងអំពីការផ្លាស់ប្តូរឬកែប្រែនាមករណ៍ ឬព័ត៌មានអាសយដ្ឋាន ឬសមាសភាពភាគទុនិក និងក្រុមប្រឹក្សាភិបាលដូចមានចែងក្នុងប្រការ ១៣ នៃប្រកាសនេះ ។

ក្នុងករណីមិនរាងចាល ក្រុមហ៊ុនត្រូវទទួលទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រង។

ប្រការ ១៩._

ត្រូវពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុនណាដែលមិនបំពេញកាតព្វកិច្ចបង់កម្រៃអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រប្រចាំឆ្នាំតាមកាលបរិច្ឆេទកំណត់ ដូចមានចែងក្នុងប្រការ ១៥ នៃប្រកាសនេះ ដូចខាងក្រោម៖

- ចំពោះករណីយឺតចាប់ពី ០១ (មួយ) ថ្ងៃ ដល់ ០៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ ត្រូវពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ក្នុងមួយថ្ងៃ
- ចំពោះករណីយឺតចាប់ពី ០៤ (បួន) ថ្ងៃ ដល់ ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ត្រូវពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ក្នុងមួយថ្ងៃ
- ចំពោះករណីយឺតចាប់ពី ០៨ (ប្រាំបី) ថ្ងៃ ដល់ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ក្រុមហ៊ុនត្រូវទទួលទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រង
- ចំពោះករណីយឺតលើសពី ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ អាជ្ញាបណ្ណរបស់ក្រុមហ៊ុននឹងលែងមានសុពលភាព និងត្រូវចាត់ទុកថាធ្វើអាជីវកម្មធានារ៉ាប់រងខ្វះខាតតួចដោយគ្មានអាជ្ញាបណ្ណ។

ប្រការ ២០._

ត្រូវពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុនណាដែលមិនបំពេញកាតព្វកិច្ចបង់ប្រាក់ភាគទានប្រចាំខែ ដូចមានចែងក្នុងប្រការ ១៦ នៃប្រកាសនេះ ដូចខាងក្រោម៖

- ចំពោះករណីយឺតចាប់ពី ០១ (មួយ) ថ្ងៃ ដល់ ០៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ ត្រូវពិន័យជាប្រាក់ចំនួន ៥០០ ០០០ (ប្រាំរយពាន់) រៀល ក្នុងមួយថ្ងៃ
- ចំពោះករណីយឺតចាប់ពី ០៤ (បួន) ថ្ងៃ ដល់ ០៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ ត្រូវពិន័យជាប្រាក់ចំនួន ១ ០០០ ០០០ (មួយលាន) រៀល ក្នុងមួយថ្ងៃ

- ចំពោះករណីយឺតលើសពី ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ក្រុមហ៊ុនត្រូវទទួលទណ្ឌកម្មខាងវិន័យ ដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រង។

ប្រការ ២១._

ក្រុមហ៊ុនត្រូវបង់ប្រាក់ពិន័យចូលគណនីទោលរតនាគារ ជាប្រាក់រៀល នៅធនាគារជាតិនៃកម្ពុជា ឬគណនី របស់ធនាគារដៃគូ។

ជំពូកទី ៥

អនុប្បញ្ញត្តិ

ប្រការ ២២._

អាជ្ញាបណ្ណបណ្តោះអាសន្នអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដែលនៅមានសុពលភាព ត្រូវមានអានុភាពអនុវត្តបន្ត រហូតដល់ផុតសុពលភាព។

ជំពូកទី ៦

អវសានប្បញ្ញត្តិ

ប្រការ ២៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ២៤._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រប់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃសុក្រ ១២ ខែ មេសា ឆ្នាំ ២០២៤ ភ្នំពេញ ទោស័ក ព. ស. ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ឈ័ន្ទមុនីរ័ត្ន

ចម្លងជូន៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង/ស្ថាប័ន
- សាលារាជធានី ខេត្ត
- ដូចប្រការ ២៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ